

## វិយោគកថា

សូមក្រាបថ្វាយបង្គំ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ព្រះអង្គជាត្រូវនៃទេវតានិងមនុស្សទាំងឡាយ ព្រមទាំង ព្រះធម៌និងព្រះសង្ឃជាទីគោរពសក្ការៈ ។ សូមគារវៈ ព្រះថេរោទិស្ថេរៈ គ្រប់ព្រះអង្គ ។ សូមចំរើនពរ ញាតិញោមពុទ្ធបរិស័ទ ក្រុមគ្រួសារសពពនិងភ្ញៀវភិក្ខុយស ទាំងអស់ដែលមានវត្តមាននៅទីនេះ ជាទីមេត្រី ។

ព្រះតេជគុណជាទីសក្ការៈ ញាតិញោមទាំងអស់ជាមេត្រី ទិវានេះគឺជាទិវាមួយដែលយើងទាំងអស់ គ្នាពោរពេញទៅដោយសេចក្តីរន្ធត់តក់ស្លុតដែលមិននឹកស្មានដល់ ។ យើងបានមកជួបជុំគ្នាក្នុងទីនេះ សុទ្ធសឹង តែពាំនាំនូវសេចក្តីទុក្ខក្រៀមក្រំ ។ យើងទាំងអស់ពិតជាយល់និងដឹងច្បាស់ដោយខ្លួនឯង លើកលែងតែលោក យាយ **មហា ឧបាសិកាឃឹម អុនយ៉ឿង** ម្នាក់ប៉ុណ្ណោះ ដែលយើងមិនដឹងថា តើលោកយាយមហា ឧបាសិកាទទួលដឹងនូវភាព ក្រៀមក្រំរបស់យើងទាំងអស់គ្នាយ៉ាងណានោះទេ?

លោកយាយមហា ឧបាសិកាពោរពេញទៅដោយកុសលធម៌ ទន់ភ្លន់ គ្រប់ពីរិយាបទទាំងអស់នោះ កំពុងតែសម្រានយ៉ាងស្ងប់ស្ងាត់នៅចំពោះមុខយើងទាំងអស់គ្នា ។ តើលោកយាយដឹងទេថា យើងទាំងអស់គ្នាមកជួបជុំគ្នានៅទីនេះ ទាមទារឱ្យលោកកុំទៅចោលយើងទាំងអស់គ្នា យើងទាំងអស់គ្នាមិនចង់ឱ្យលោកឈានជើង ឬ ហោះហើរទៅណាចាកចេញពីយើងទាំងអស់គ្នាទេ តែធ្វើម្តេចបានបើ ព្រះសម្មាសម្ពុទ្ធប្រៀបធៀបមនុស្សយើងទៅនឹងឆ្នាំងដី ដែលជាឆ្នាំងបានធ្វើហើយ តែងតែនឹងបែកប្រេះទៅវិញជាធម្មតាយ៉ាងណា លោកយាយក៏គង់តែនឹងបែកចេញពីយើងទាំងអស់គ្នាដែរ ។ តែអ្វីដែលយើងក្រៀមក្រំនោះ ស្វាមី កូនៗ ចៅៗ ព្រមទាំងញាតិមិត្តពុទ្ធបរិស័ទទាំង អស់នឹងគ្មានឱកាសបានឃើញព្រះភ័ក្ត្រ អាកប្បកិរិយាទន់ភ្លន់ និងពាក្យអប់រំទូន្មានល្អៗពីលោកយាយទៀតទេ ។

ព្រះមហាថេរៈជាទីគារវៈ ញាតិញោមពុទ្ធបរិស័ទនិងក្រុមគ្រួសារសពជាទីមេត្រី អាត្មាភាពលោក ស្តាយលោកយាយមហា ឧបាសិកាឃឹម **អុនយ៉ឿង** ណាស់ ។ អាត្មាធ្លាប់បានជួបលោកយាយច្រើនដងដែរ លោកយាយ មានសទ្ធាមុតមាំក្នុងព្រះពុទ្ធសាសនា ហើយហាក់ដូចជាមានមេត្តាសប្បុរសធម៌ខ្លាំងណាស់ លោកយាយឃឹម **អុនយ៉ឿង** មិនមែនគ្រាន់តែយកចិត្តទុកដាក់ចិត្តិយសបីបាច់ចំពោះតែកូនបង្កើតរបស់ខ្លួន ប៉ុណ្ណោះទេ តែថែមទាំងធានាបងប្អូនកូនក្មួយមកធ្វើជាកូនបង្កើត ព្រមទាំងទុកដាក់ឱ្យមានគួរស្រករបានល្អតែ រៀងៗខ្លួន ។ យើងសង្កេតឃើញលោកយាយមហា ឧបាសិកាផ្ចិតផ្ចង់តំរង់ស្មារតីខ្លាំងណាស់ចំពោះកូនចៅ មានទំនួលខុសត្រូវរហូតដល់ដង្ហើមចុងក្រោយរបស់ខ្លួន ។ លោកយាយមហា ឧបាសិកាគ្មានភាពញាប់ញ័រក្នុង ការទទួលខុសត្រូវក្នុងភាពជាម្តាយឬជាប្តីរបស់កូនៗនិងចៅៗឡើយ ។ ភាពរឹងប៉ឹងនិងកុសលធម៌ ការទំនួលខុសត្រូវខ្ពស់ និងការមានសទ្ធាមុតមាំក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ របស់លោកយាយធ្វើឱ្យ យើងចង់ចាំនិងអូលណែនឱ រាពេលនឹកឃើញនិងសំលឹងឃើញរូបកាយលោកយាយដេកនៅស្តុកស្តឹង ឥតមានកំរើក

នៅទីនេះ ។ តែធ្វើម្តេចទៅ ទោះបីស្តេចចក្រពត្តិ ឬវត្ថុសក្តិសិទ្ធិដែលយើងតែងជឿថាមានបុណ្យបារមីខ្លាំងប៉ុណ្ណា ក៏មិនអាចបញ្ចៀសលោកយាយកុំឱ្យស្លាប់ឬជប់លោកយាយឱ្យរស់រានមានជីវិតឡើងវិញបានឡើយ ។

ដូចដែលព្រះសម្មា សម្ពុទ្ធត្រង់ត្រាស់ថា “ ទោះអ្នកជាមនុស្សសាមញ្ញ អ្នកសុំទានគេឬមហាសេដ្ឋី ល្ងង់ឬឆ្លាត ខ្ពស់ឬទាប អាក្រក់ឬស្អាត ព្រះព្រហ្មឬយក្សអសុរី សុទ្ធតែស្ថិតក្រោមច្បាប់នៃអនិច្ចំ ទុក្ខំ និងអនត្តាទាំងអស់” ។

អនិច្ចំឈ្មោះថាមិនទៀង កើតហើយល្អៀងស្លាប់ទៅវិញ  
ទុក្ខំតែងទោម្មេញ អោយលោកអ្នកស្រក់ទឹកភ្នែក  
អនត្តាមិនមែនខ្លួន កូនមាសស្លូនមិនអាចជ្រៀតជ្រែក  
កើតចាស់ឈឺស្លាប់ ជាច្បាប់ពិតលើលោកា ។

ព្រះសម្មាសម្ពុទ្ធសំដែងថា “ ធម៌ណាដែលមានឈ្មោះអនិច្ចតាធម៌ គឺសភាពប្រែប្រួលមិនទៀងទាត់ អនិច្ចតាធម៌នេះ មិនមែនជាធម៌សំរាប់អ្នកស្រុកតែមួយទេ មិនមែនជាធម៌សំរាប់អ្នកនិគមតែមួយទេ ឬនិង ថាជាធម៌សំរាប់ត្រកូលតែមួយក៏មិនមែនទេ ។ អនិច្ចតាធម៌នេះ ជាធម៌សម្រាប់មនុស្សសត្វ ព្រមទាំងទេវតា មារព្រហ្មទាំងអស់គ្រប់រូប” ។ “ ធម៌ណាដែលមានឈ្មោះទុក្ខតាធម៌ គឺសភាពជាទុក្ខ ទុក្ខតាធម៌នេះ មិនមែនជាធម៌សំរាប់អ្នកស្រុកតែមួយទេ មិនមែនជាធម៌សំរាប់អ្នកនិគមតែមួយទេ ឬនិងថាជាធម៌សំរាប់ ត្រកូលតែមួយក៏មិនមែនទេ ។ ទុក្ខតាធម៌នេះ ជាធម៌សម្រាប់មនុស្សសត្វ ព្រមទាំងទេវតា មារព្រហ្មទាំង អស់គ្រប់រូប” ។ “ ធម៌ណាដែលមានឈ្មោះអនត្តាធម៌ គឺសភាពមិនមែនជារបស់ខ្លួន អនត្តាធម៌នេះ មិនមែនជាធម៌សំរាប់អ្នកស្រុកតែមួយទេ មិនមែនជាធម៌សំរាប់អ្នកនិគមតែមួយទេ ឬនិងថាជាធម៌សំរាប់ ត្រកូលតែមួយក៏មិនមែនទេ ។ អនត្តាធម៌នេះ ជាធម៌សម្រាប់មនុស្សសត្វ ព្រមទាំងទេវតាមារព្រហ្មទាំង អស់គ្រប់រូប” ។

ខណៈនេះយើងឃើញយ៉ាងប្រក្សក្សថា លោកយាយមហា ឧបាសិកាយិម **អុនយឿង** កំពុងដេក ស្លូកស្លឹង ស្លប់ស្លាត់ ហាក់ដូចជាមិនងើរពីនឹងពាក្យសំដីអង្វររក និងទុក្ខក្រៀមក្រំរបស់យើងទាំងអស់គ្នា សោះ ។ នេះជាសភាពពិតនៃជីវិត ដែលប្រកបដោយសង្ខារធម៌ទាំងឡាយប្រាំ មានរូប វេទនា សញ្ញា សង្ខារ និងវិញ្ញាណ ។ ពេលនេះវេទនា សញ្ញា សង្ខារនិងវិញ្ញាណ របស់លោកយាយបានឃ្នាតឆ្ងាយ ទៅអស់ហើយ សល់នៅតែរូបធាតុ ដែលយើងមើលឃើញសុទ្ធតែផ្សំឡើងដោយធាតុទឹក ធាតុដី ធាតុភ្លើង និងធាតុខ្យល់ ហើយនៅមិនយូរប៉ុន្មាន ធាតុទាំងបួននេះនឹងរត់ទៅរកធាតុដើមរបស់គេវិញទាំងអស់ ។

ព្រះមហាថេរៈ ញាតិញោមពុទ្ធបរិស័ទ និងក្រុមគ្រួសារសព មនុស្សយើងទាំងអស់គ្នាមិនខុសពី លោកមហា ឧបាសិកាទេ បើខុសក៏ខុសត្រង់លោកយាយបានបំពេញតួនាទីជាម្តាយឬម្តាយធំបានល្អជាងយើង ហើយមានអាយុរហូតដល់៧៧ឆ្នាំ ទើបធ្វើមរណកាលទៅ តែអ្វីដែលដូចគ្នានោះគឺពេលយើងស្លាប់ទៅ

យើងមិនអាចយកអ្វីទៅជាមួយបានឡើយ ។ កូនជាទី ស្រលាញ់ ចៅជាទីស្រលាញ់ ឬមាសពេជ្រកែវកងច្រើនយ៉ាងណាក៏ដោយ និងនៅសល់ ក្លាយជារបស់ អសាបង់តំណាងឥតខ្ចីមសារ។ ប៉ុន្តែអ្វីដែលលោកយាយអាចយកទៅបាននៅពេលនេះ គឺមានតែអំពើជាបុណ្យជាកុសល និងគុណធម៌ដែលលោកយាយបានសន្សំក្នុងរយៈពេលកន្លងមក។ ដូចយើងដឹងស្រាប់ហើយថា លោកយាយធ្លាប់បាន ធ្វើបុណ្យនិមន្តព្រះសង្ឃឆាន់ ជឿទៅលើកម្មថាធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ ព្រមទាំងជឿទៅលើគុណព្រះរតនត្រ័យ។ ហើយក្នុងឆាក ជីវិតរបស់លោកយាយ ប្រកបមុខរបរចិញ្ចឹមជីវិតតាមសម្មាសម្ពុទ្ធវិញ ចិញ្ចឹមកូនចៅទាំងអស់ដោយទំនួលខុសត្រូវ និងទទួលបានការជួយដល់អ្នកដទៃនិងសង្គមថែមទៀតផង។

សេចក្តីស្លាប់គឺទៀងទាត់ តែជីវិតរបស់យើងម្នាក់ៗ គឺមិនទៀងទាត់ទេ ដូច្នេះមានតែខំកសាងអំពើល្អ ដូចដែលមានលោកយាយមហាឧបាសិកា **យឹម អុនយ៉ឿង** ជាគំរូស្រាប់។

ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា “ **រូបំ ជីវតិ មច្ឆានំ នាមគោត្តំ ន ជីវតិ** ដែលប្រជាន័យសេចក្តីបានថា *រូបកាយរលត់រលាយទៅ កេរ្តិ៍ឈ្មោះនៅតំរលាយ ល្អនិងអាក្រក់ឮវែងឆ្ងាយ គួរស្តាយខំសាងអំពើល្អ* ។

ហើយយ៉ាងវិញទៀត កូនដែលជាមាសស្នូររបស់ម្តាយ គួរតែចិញ្ចឹមមើលការខុសត្រូវ ទំនុកបំរុងមាតាបិតាពេលដែលគាត់ចាស់ជរាទៅ ជាពិសេសកូនចៅត្រូវតែថែទាំមាតាបិតា ចិញ្ចឹមបីបាច់ និងធ្វើបុណ្យឱ្យគាត់ឱ្យបានច្រើន នៅពេលដែលនៅមានជីវិតនៅឡើយ។ កូនចៅទាំងអស់ត្រូវតែដឹងឱ្យច្បាស់ថាមាតាបិតាគឺជាព្រះពិតរបស់យើងទាំងឡាយ ហើយយើងគួរតែទំនុកបំរុងនិងធ្វើបុណ្យឱ្យគាត់នៅពេលដែលគាត់នៅមានជីវិតនៅឡើយ ដូចដែលបណ្ឌិតអ្វី ចុង ដែលជាអ្នកតែងកំណាព្យដ៏ល្បីល្បាយម្នាក់របស់ខ្មែរបានពោលថា

	ព្រះពុទ្ធដាក់ឈ្មោះ	
បាលីពីរោះ	បុព្វទេវា	“ ទេវតាខាងដើម ”
អ្នកផ្តើមរក្សា	បុត្រីបុត្រា	ហៅទេវតាផ្ទះ ។
	គឺម្តាយ ឪពុក	
ជាអ្នកម្ចាស់ស្រុក	កូនមិនសំពះ	ម៉ែ ឪទុន្តាន
ឈ្មួនពានចង់ឈ្នះ	សត្រូវនិង ព្រះ	កន្លោងអាត្មា ។
	ប្រទូសរ៉ាយ	
និង ឪពុកម្តាយ	ស្រែកហៅទេវតា	អំពីខាងក្រៅ
ដឹងនៅឯណា	ឈ្មោះនិងទេវតា	គឺម៉ែ ឪ ឯង ។

	តែងតែលំបាក	
ក្រី ក្រពោកយ៉ាក	ជាតិនេះយើងស្តែង	ហើយទៅរងទុក្ខ
ខាងមុខពុំលែង	លុះភ័យទើបស្តែង	រកហោរ ត្រូវទាយ ។

ម្យ៉ាងទៀតរឿងធ្វើបុណ្យបុត្រាបុត្រីគួរយល់ឱ្យច្បាស់ដូចនេះគឺ.....

ត្រូវធ្វើបុណ្យខ្ចីត	ម៉ែ ឪពុកកើត	កំពុងស្រែកឃ្លាន
ម៉ែ ឪពុករស់	កូន ត្រូវធ្វើទាន	បំបាត់ក្តីឃ្លាន
	ហៅធ្វើបុណ្យខ្ចីត ។	
ហៅបុណ្យខែភ្លឺ	កុំចាំគាត់ឈឺ	បរិភោគលែងកើត
ជូនគាត់កាលជា	ហៅថាបុណ្យខ្ចីត	គាត់បរិភោគកើត
	បានជាងរនោច ។	
លុះបាត់ជីវិត	បុណ្យខែងងឹត	ដូចថ្ងៃ១០រោច
កូចចៅទាំងឡាយ	យកបាយឱ្យខ្មោច	ម៉ែ ឪពុក ប្រយោជន៍
	ខ្មោចណាចេះស៊ី ។	

ម្យ៉ាងទៀតធ្វើបុណ្យ	ច្រើនតែចោលគុណ	គ្មានគិតវិះវេ
បោលទៅតែ វត្ត	ម្តាយអត់ទទេ	ព្រោះជឿតាមគេ
	រកបុណ្យខាងក្រៅ ។	

ដើមបុណ្យលើផ្ទះ	ខ្លួនកើតទាន់ព្រះ	កន្លោងគង់នៅ
បានត្រី ត្រកាល	ទុកក្បាលឱ្យ ឪ	កណ្តាលនាំទៅ
	យកបុណ្យឯវត្ត ។	

នេះហៅបុណ្យខុស	ទាំង ស្រីទាំង ប្រុស	ខ្ញុំ ប្រាប់កុំខឹង
ម៉ែ ឪពុករស់	ចូរអស់លោក ប្រឹង	ធ្វេញគាត់នៅរឹង
	បានឆ្ងាញ់ពិសា ។	

ខ្លះជឿបុណ្យខ្លាំង	យូរម្ល៉េះទាំងឆ្នាំ	យកទៅវត្តវ៉ា
ម៉ែ ឪពុកឃ្លាន	ចង់បានណាស់ណា	ភ្លយសួរកូនថា
	មានសល់ឬទេ? ។	

ព្រឹកឡើងឃ្លានបាយ ញ័រពោះញើសខ្លាយ ឃើញសម្លគេ  
 កូនឆ្លើយវិងថ្កាន មិនបានសល់ទេ ខ្ញុំស្ល គ្រាន់តែ  
 ទៅវត្តទេ ឱ ។

ឪពុកសួរថា បើដួសកាលណា ចែក ឪខ្លះទៅ  
 កូនខ្លះឆ្លើយប្រាប់ ថាបាបណាស់ ឪ គេថាមិនត្រូវ  
 ឪស៊ីមុនលោក ។

ម៉ែ ឪចាស់ៗ ព្រឹកឡើងឃ្លានណាស់ គួរឱ្យវិយោគ  
 ឪទារពិសា កូនថាមុនលោក ពុំបានបរិភោគ  
 គេឱ្យបាបផង ។

នេះបុណ្យផ្កាប់មុខ ឬបុណ្យចោលស្រុក ព្រោះដើរផ្លូវឆ្កង  
 បុណ្យមិនត្រកាល វិសាលឡើយហោង ព្រោះដើរកន្លង  
 ឱ្យម៉ែ ឪអត់ ។

ពួកជនឈ្នានពាន មិនចេះធ្វើទាន ច្រើនធ្វើទានក្បត់  
 សទ្ធាមិនជ្រៅ ជ្រុលទៅតែវត្ត ឱ្យព្រះដើមអត់  
 ស្រែកឃ្លានពេកក្រៃ ។

ព្រះមហាថេរៈជាទីគោរព ញាតិញោមពុទ្ធបរិស័ទ ភ្ញៀវកិត្តយស និងក្រុមគ្រួសារសព  
 ទាំងឡាយ ពេលនេះនៅសល់តែប៉ុន្មាននាទីទៀតប៉ុណ្ណោះ រូបរាងកាយរបស់ញោម លោកយាយមហា  
 ឧបាសិកា**យឹម អុនយឿង** និងរលត់ពីភ្នែករបស់យើងទាំងឡាយហើយ អ្វីដែលបន្ទាល់ទុកឱ្យយើងចងចាំ  
 ដិតជាប់ក្នុងបេះដូងនិងដិតជាប់ក្នុងនេត្រានោះគឺបណ្តុំដែលធ្លាប់បានផ្តាំអោយកូនៗស្រលាញ់គ្នា និងថែរក្សា  
 គ្នាទៅវិញទៅមក ។ ជាពិសេសគឺសុំឱ្យកូនៗចៅៗទាំងអស់តាំងខ្លួនឱ្យស្ថិតក្នុងតែអំពើល្អ ។ សូមឱ្យកូនចៅ  
 ទាំងអស់ ស្រង់យកពាក្យពេចន៍ដ៏មានតំលៃនោះ ទុកឱ្យជាប់ក្នុងក្រអៅបេះដូង និងផ្តិតឱ្យជាប់ក្នុងដួង  
 នេត្រាជារៀងដរាបតទៅ ។

សូមលោកយាយមហាឧបាសិកា កុំខ្វល់ខ្វាយ, បារម្ភ និងជាប់ជំពាក់ចំពោះកូនៗ  
 ចៅៗ មាសប្រាក់ ឬញាតិសន្តានអី ។ សូមអោយលោកយាយមហាឧបាសិកាធ្វើដំណើរតាមកុសល  
 ផលបុណ្យដែលជាស្ថានដែលបានកសាងហើយ ឆ្ពោះទៅរកទេវស្ថានវិមានសុខសម្រានចិត្តចុះ ។ កូនចៅ

ញាតិមិត្ត និងយើងខ្ញុំ ទាំងឡាយ និងខិតខំសន្សំបុណ្យកុសលផ្សព្វផ្សាយដល់លោកអ្នកដ៏មានគុណជា  
រៀងរហូត ។

ដោយអំណាចនៃគុណបុណ្យព្រះរតនត្រ័យ បុណ្យកុសលដែលលោកយាយបានសន្សំហើយ និង  
បុណ្យកុសលដែលយើងខ្ញុំទាំងឡាយបានសន្សំទុកទាំងប៉ុន្មាន សូម ឧទ្ទិសនិងបូងស្កងអោយ ព្រះ  
វិញ្ញាណកូន្មដ៏បរិសុទ្ធិរបស់លោកយាយមហា ឧបាសិកា បានទៅសោយសុខគតិភពក្នុងសួគ៌ាវិមាន  
រហូតបានសម្រេចនូវព្រះនិព្វានជាទីអរសាទ្តនៃកងទុក្ខទាំងពួង កុំបីឃ្លៀងឃ្លាតឡើយ ។

មហាឧបាសិកាយឹម អ៊ុនឃឿង មានគុណធំ	ជាម្ចាស់ទ្រនំកូនចៅរាល់គ្នា
កាលលោករស់នៅចិញ្ចឹមរក្សា	កូនគ្រប់អាត្មាសុខសាន្តធាត់ធំ ។
មហាឧបាសិកា មានព្រហ្មវិហារធម៌	មេត្តាបរវេទ្យបានសុខដុម
ករុណាបីបាច់កូនចៅតូចធំ	មុទិតា ឧបត្ថម្ភ ឧបេក្ខាចិត្ត ។
ថ្ងៃនេះកូនចៅសូមបង្គំវន្តា	ដល់គុណករុណាអ្នកម្ចាស់ជីវិត
សូមខមាទោសតូចធំឆ្ងាយជិត	សូមគុណធម៌ពិតព្រោស ព្រាណ ប្រណី ។
យើងសូមបូងស្កងដល់អស់ទេវតា	គុណបុណ្យអស្ចារ្យព្រះពុទ្ធម្ចាស់ថ្ងៃ
គុណបុណ្យមេត្តាសច្ចៈខន្តី	តេជះបារមីសូមនាំលោកយាយមហា ឧបាសិកា
	ទៅរកបរមសុខងើយ ។

ដោយសេចក្តីស្រលាញ់និងគោរពដ៏ខ្ពង់ខ្ពស់ពីស្វាមី កូនៗ ចៅៗ និង ញាតិមិត្ត ពុទ្ធបរិស័ទ  
ភ្ញៀវកិត្តយស ទាំងអស់ ។

សូមអរព្រះគុណ និង សូមអរគុណ